





1	2	3	4	5	6	7	8	9	10	11	12
2	4	6	8	10	12	14	16	18	20	22	24
3	6	9	12	15	18	21	24	27	30	33	36
4	8	12	16	20	24	28	32	36	40	44	48
5	10	15	20	25	30	35	40	45	50	55	60
6	12	18	24	30	36	42	48	54	60	66	72
7	14	21	28	35	42	49	56	63	70	77	84
8	16	24	32	40	48	56	64	72	80	88	96
9	18	27	36	45	54	63	72	81	90	99	108
10	20	30	40	50	60	70	80	90	100	110	120
11	22	33	44	55	66	77	88	99	110	121	132
12	24	36	48	60	72	84	96	108	120	132	144

ក្នុងត្រីកោណកែងសម្ងាត់
 ការផ្សំរង្វង់ដែលឈមនឹងមុំកែង(អឺគ្លីតនេស)
 គឺសម្រាប់ទៅនឹងផលបូក
 ការផ្សំរង្វង់
 ទាំងពីរដែលជាប់នឹងមុំកែងនោះ។





សូមសាងសង់នូវត្រីកោណសាមញ្ញមួយនោះលើអង្កត់ $[AB]$ ។ កំនែងរង្វង់ទាំងពីរគឺ $[AB]$ ។
ត្រីកោណសាមញ្ញ ACB គឺស្ថិតនៅក្នុងចន្លោះបុរសពុទ្ធភាវនាវង់រង្វង់ទាំងពីរ។



ចំនុចចំនួន ៦ ចាប់ផ្តើមជាមួយកាំ $[AB]$ នៃបន្ទាត់កង់ពីរ។ ចូរបន្ថែមយកកាំហ្នឹងមួយទៀត ដោយមាន
B ជាចំណុចកណ្តាល ហើយអង្កត់ $[AB]$ ជាកាំ។ បន្ទាប់មកសូមបន្ថែមដាក់កាំហ្នឹងទៀត ១ លើខ្សែដង្កូវទី១
រួចគូស គន្លងមួយដដែលចុងទាំងពីរបស់វាប៉ះនឹងខ្សែដង្កូវនោះហើយ កំនែងគន្លងនេះគឺដូចគ្នានឹងកំនែងទី១
ដង គឺអង្កត់ $[AB]$ ។ បន្ទាប់មកសូមបន្ថែមដាក់កាំហ្នឹងទៀត ២ លើខ្សែដង្កូវទី១
ចំកន្លងដដែលចុងគន្លងទី ១ ប៉ះរង្វង់ ហើយគូសគន្លងមួយទៀតដដែលកាំរបស់វាគឺអង្កត់ $[AB]$ ដដែល។
ចូរផ្ទុយតាមលំនាំដដែលដោយដាក់ចំណុចចំនុចប៉ះគ្នាវង់គន្លងនីមួយៗ និងរង្វង់ទី១ រួចបន្តគូសនូវ គន្លង
បន្តបន្ទាប់ទៀត។